

វិជ្ជមានភាព

វិជ្ជមានភាព

តុល្យការ នៃ ស្ថានភាព នយោបាយ នៅ ស្រុកខ្មែរ នៅ ឆ្នាំ ២០១៩ កន្លង មក វា មាន សភាព វិជ្ជមាន និង អវិជ្ជមាន ផង។ តែ ស្ថានភាព បែប នេះ វា ច្បាស់ ជា លើក ទឹកចិត្ត ដល់ ពួក អ្នក ដឹកនាំ អគតិ ជាង អ្នក តស៊ូ ប្រឆាំង នឹង របប ផ្តាច់ការ ព្រោះ របប នេះ គេ អាច ពង្រឹង ក្រុម របស់ គេ នៅ ចំពោះ សម្ពាធអន្តរជាតិ និង ការវាយលុក នយោបាយ របស់ គណបក្ស សង្គ្រោះជាតិ ដឹកនាំ ដោយ លោក សម រង្ស៊ី។ ការ ប្រទល់មុខ គ្នា ដោយ ប្រយោល រវាង សម រង្ស៊ី និង ហ៊ុន សែន ក្នុង ការប្រយុទ្ធ វា បញ្ចប់ ដោយ គ្មាន អ្នក ចាញ់ គ្មាន អ្នក ឈ្នះ។ ហ៊ុន សែន ឈ្នះ នៅ ត្រង់ អាច ទប់ មិន ឱ្យ កើត បាន ព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែល ជា គម្រង នៃ នយោបាយ វាយលុក របស់ សម រង្ស៊ី ដោយ ប្រើ គ្រប់ មធ្យោបាយ ដែល ខ្លួន មាន។ ការណ៍ នេះ ដែល នាំ ឱ្យ គេ មើល ឃើញ ថា សម រង្ស៊ី ទទួល បាន ជ័យជំនះ ព្រោះ អាច បញ្ជាក់ ដល់ មតិ ជាតិ និង អន្តរជាតិ ថា គាត់ មិន ខ្លាច នឹង វិលត្រឡប់ ចូល ស្រុកខ្មែរ ដើម្បី តទល់ នឹង ហ៊ុន សែន។ លើ ចំណុច នេះ ឯង ដែល គេ មើល ឃើញ ថា ហ៊ុន សែន ជា អ្នក ចាញ់ ព្រោះ អំនួត របស់ គាត់ ថា នឹង ចាប់ សម រង្ស៊ី ដាក់ គុក វា បែរ ជា ភ័យខ្លាច ទៅ វិញ។ តែ បរាជ័យ របស់ សម រង្ស៊ី នៅ លើ ចំណុច នៃ ការអំពាវនាវ របស់ គាត់ ជាមួយ នឹង ជំនឿ ដ៏ មុតមាំ ឱ្យ ប្រជារាស្ត្រ ងើប បះបោរ ប្រឆាំង នឹង

